

សេចក្តីថ្លែងការណ៍រួម
ស្តីពី គោលការណ៍អប្បបរមា ដើម្បីដោះស្រាយការបាត់បង់
ការបោះឆ្នោត ដោយយុត្តិធម៌

យើង សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងអង្គការសង្គមស៊ីវិល បានឃើញការខិតខំពិភាក្សារបស់ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងលទ្ធផលកិច្ចប្រជុំនៃថ្នាក់ដឹកនាំគណបក្ស ទាំងពីរ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីជំរុញការអនុវត្តន៍កំណែទម្រង់ការបោះឆ្នោត ។ គណបក្សនយោបាយទាំងពីរ គួរធ្វើការពិភាក្សាដោយបើកចំហ ហើយដោយមានការចូលរួមពីអង្គការ សង្គមស៊ីវិលនិងអ្នកជំនាញការដើម្បីធានាថា លទ្ធផលនៃកំណែទម្រង់បានប្រសើរ។

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងអង្គការសង្គមស៊ីវិល គាំទ្រ និងជំរុញគណបក្សនយោបាយទាំងពីរ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឱ្យអនុម័តច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីមួយ ត្រឹមខែកុម្ភៈ ឆ្នាំ២០១៥ ឱ្យខានតែបាន ដោយគ្មានការយកលេសមូលហេតុណាមួយ គ.ជ.ប បច្ចុប្បន្នទេ។ គណបក្សទាំងពីរ ក៏គួរទទួលយកគោលការណ៍បទដ្ឋានអប្បបរមា សម្រាប់ដាក់បញ្ចូលក្នុងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យមានភាពឯករាជ្យ ស្វយ័ត តម្លាភាព និងប្រសិទ្ធភាពនៃសមត្ថកិច្ចរបស់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះដូចខាងក្រោម៖

១. ដើម្បីបន្ថយឥទ្ធិពលរដ្ឋាភិបាល និងគណបក្សនយោបាយ បង្កើនប្រសិទ្ធភាព និងពង្រឹងស្វយ័ត គ.ជ.ប ថ្មី ត្រូវមានអំណាច ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានរបស់ខ្លួន និងអគ្គលេខាធិការ (អគ្គលេខាធិការរង) និងបុគ្គលិក និងពិនិត្យសើរើបទបញ្ជា និងនីតិវិធី និងដើម្បីធ្វើបទបញ្ជាសម្រាប់ការរៀបចំការប្រព្រឹត្តិទៅ និងរចនាសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋាន។
២. ដើម្បីពង្រឹងប្រសិទ្ធភាពនៃសមត្ថកិច្ច និងតួនាទី គ.ជ.ប ត្រូវមានតួនាទី ត្រួតពិនិត្យ និង សមត្ថកិច្ច ក្នុងការធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោត និងក្នុងការបង្កើតយន្តការមួយចំនួនឯករាជ្យ ដើម្បីដោះស្រាយវិវាទបោះឆ្នោត ត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងត្រួតពិនិត្យសន្តិសុខនៅក្នុងអំឡុងពេលបោះឆ្នោត។
៣. ដើម្បីតម្លាភាព និងជម្រះមន្ទិលសង្ស័យក្នុងការបោះ និងលទ្ធផលនៃការរាប់សន្លឹកឆ្នោត ការិយាល័យបោះ និងរាប់សន្លឹកឆ្នោត បន្ថែមសាធិក ពីរនាក់ ដែលម្នាក់ជ្រើសរើសដោយគណបក្សនយោបាយដឹកនាំរដ្ឋាភិបាល និងម្នាក់ទៀតដោយគណបក្សនយោបាយ មិនចូលរួមដឹកនាំរដ្ឋាភិបាល ដែលមានអាសនៈនៅក្នុងរដ្ឋសភា មានភារកិច្ចឈរផ្ទៀងផ្ទាត់ឈ្មោះ និងព័ត៌មានអ្នកបោះឆ្នោត ដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណទៅនឹងឈ្មោះ និងព័ត៌មានអ្នកបោះឆ្នោតដែលមាននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងឈរផ្ទៀងផ្ទាត់នៅក្នុងដំណើរ ការរាប់សន្លឹកឆ្នោត។

៤. ដើម្បីតម្លាភាព ស្វយ័ត និងប្រតិបត្តិការងារប្រសិទ្ធភាព ថវិកា និងមូលនិធិរបស់ គ.ជ.ប អាចត្រូវបាន អនុវត្ត ប្រតិបត្តិការក្រៅគណនេយ្យរតនាគារជាតិ តាមការតម្រូវរបស់ម្ចាស់ជំនួយ។ នៅក្នុងឆ្នាំដែលមានការរៀបចំការ បោះឆ្នោត សភាជាតិត្រូវអនុវត្តថវិការបស់ គ.ជ.ប ឱ្យបុរេប្រទាន១០០% ។

៥. សមាសភាពនៃ គ.ជ.ប មន្ត្រីអគ្គលេខាធិការដ្ឋាន និងសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវមានស្រ្តី និងយុវជន។

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងអង្គការសង្គមស៊ីវិល ឱ្យគណបក្សនយោបាយទាំងពីរធ្វើការពិភាក្សានិង សម្រេច ឡើងវិញចំណុចខាងក្រោម៖

៦. មិនគួរតម្រូវលក្ខខណ្ឌមានតែសញ្ជាតិខ្មែរតែមួយទេ តែគួរកំណត់ត្រឹមតែសញ្ជាតិខ្មែរពីកំណើត ព្រោះថា ត្រូវ បន្តគោរពតាមស្មារតីបង្រួបបង្រួមជាតិ និងបង្កើនជម្រើសធនធានមនុស្ស សម្រាប់សមាសភាព គ.ជ.ប។

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងអង្គការសង្គមស៊ីវិលជឿថា កំណែទម្រង់ គ.ជ.បបានត្រឹមត្រូវ នឹងនាំមក នូវភាពធូរស្រាលនៃភាពតានតឹងនយោបាយបច្ចុប្បន្នទៅអនាគត។ រដ្ឋាភិបាលអនាគតមួយ ទទួលបាននិព្វានកូល ភាពពេញលេញ តាមរយៈការចាត់ចែងការបោះឆ្នោតត្រឹមត្រូវ និងការជឿទុកចិត្តបាន។រដ្ឋាភិបាល មាននិព្វានកូល ភាពពេញលេញ នឹងនាំមកស្ថេរភាពខាងនយោបាយ និងសន្តិភាព។

អង្គការ និងអ្នកគាំទ្រសេចក្តីថ្លែងការណ៍

លរ	ឈ្មោះ	អង្គការ	លេខទូរស័ព្ទ	ផ្សេងៗ
១	លោកស្រី ធីតា ឃឹះ	SILIKA	012 838 464	
២	លោក ធនសារាយ	ADHOC	016 440 044	
៣	លោក យ៉ង់ គឹមអេង	PDP-Center	016 828 211	
៤	លោក គល់ បញ្ញា	COMFREL	012 942 017	
៥	លោក ហង្ស ពុទ្ធា	NICFEC	012 959 66	
៦	លោក តិក វណ្ណារ៉ា	NGO Forum	023 211 429	
៧	លោកហ៊ឹម យន់	CISA	012 947 022	
៨	លោក សួន ប៊ុនសាក់	CHRAC	092 345 397	
៩	លោក យ៉េង វិរៈ	CLEC	012 801 235	
១០	លោក ព្រាប កុល	TI/C	012 877 833	
១១	លោក សុក សំអឿន	CHRAC Chairman	012 901 199	
១២	លោក សៀង សារឿន	CCC	016 900 503/023 214 152	
១៣	លោក សេង ប្ញទ្ធី	KIND	017 559 122	
១៤	លោក ជាង សុខា	YRDP	012 360 464	
១៥	លោក គួយ គឹមរឿន	YCC	077 555 776	
១៦	លោក នេប ស៊ិនថៃ	API	023 213 486	

១៧	លោកស្រី ចក់ សុភាព	CCHR	023 726 901	
----	-------------------	------	-------------	--